

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



**របាយការណ៍វឌ្ឍនភាព និងសមិទ្ធផល
ស្តីពី
ការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងការ
រាលដាលមេរោគអេដស៍ និងជំងឺអេដស៍
ប្រចាំឆ្នាំ ២០១៩**

**មគ្គុទ្ទេសក៍ភាព និងភាពជាម្ចាស់ ភាពជាដៃគូ និង ការវិនិយោគ
ដើម្បីឈានទៅបញ្ចប់អេដស៍ ដែលជាការកំរាមកំហែងសុខភាពសាធារណៈ**

**ខែមេសា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ខែមករា ឆ្នាំ២០២០**

រៀបចំដោយ៖ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ
នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

របាយការណ៍វឌ្ឍនភាព និងសមិទ្ធផល

ស្តីពី

ការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងការ

រាលដាលមេរោគអេដស៍ និងជំងឺអេដស៍

ប្រចាំឆ្នាំ ២០១៩

មាតិកា

សេចក្តីថ្លែងអំណរគុណ	iii
បញ្ជីតារាង	iv
ពាក្យបំព្រួញ.....	v
១. សេចក្តីផ្តើម	1
១.១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍.....	1
១.២. គម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៩.....	1
២. គោលបំណង និងកម្មវត្ថុ	2
២.១. គោលបំណង	2
២.២. កម្មវត្ថុ	2
៣. វិធីសាស្ត្រ	2
៤. វឌ្ឍនភាព និងសមិទ្ធផលសកម្មភាព	3
៤.១. យុទ្ធសាស្ត្រទី១: ការបង្ការការចម្លងមេរោគអេដស៍.....	3
៤.២. យុទ្ធសាស្ត្រទី២: ការព្យាបាល ថែទាំ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍	12
៤.៣. យុទ្ធសាស្ត្រទី៣: កាត់បន្ថយផលប៉ះពាល់ និងការរើសអើងនៃមេរោគអេដស៍ និងជំងឺអេដស៍.....	15
៤.៤. យុទ្ធសាស្ត្រទី៤: ការបង្កើនភាពជាអ្នកដឹកនាំ គ្រប់គ្រង សម្របសម្រួល និងចលនាប្រកបធនធាន..	15
៤.៥. យុទ្ធសាស្ត្រទី៥: ការបង្កើនបរិយាកាសគាំទ្រការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍.....	18
៤.៦. យុទ្ធសាស្ត្រទី៦: ការតាមដាន និងវាយតម្លៃ.....	19
៥. ផែនការណ៍	19
៦. សេចក្តីសន្និដ្ឋាន	20
៧. អនុសាសន៍	21
ឯកសារយោង:.....	23



ជាបឋម ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកា នៃអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាន ផ្តល់នូវទិន្នន័យព័ត៌មាន និងរបាយការណ៍ប្រចាំឆ្នាំ២០១៩ទាន់ពេល វេលា ដែលអាចឱ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រើប្រាស់ក្នុង ការរៀបចំចងក្រងជារបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការ ឆ្លើយតបជាតិទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ បានគ្រប់ជ្រុង ជ្រោយទូលំទូលាយ និងពហុវិស័យប្រចាំឆ្នាំ២០១៩។ ទោះបីជាមាន ការយឺតយ៉ាវខ្លះ និងមិនទាន់ទទួលបានពីគ្រប់ស្ថាប័នទាំងអស់ក៏ដោយ

ក៏របាយការណ៍នាពេលនេះកាន់តែមានភាពប្រសើរជាងមុន។ ខ្ញុំសូមសម្តែងនូវការកោតសរសើរផងដែរ ជូន ចំពោះអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានដឹកនាំ និងសម្របសម្រួលប្រកប ដោយប្រសិទ្ធភាពខ្ពស់លើការងាររៀបចំរបាយការណ៍នេះ ជាពិសេសនាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ និងក្រុមការងារទាំងអស់ ដែលបានខិតខំយ៉ាងសកម្មក្នុងការប្រមូល សម្ភាត ផ្ទៀងផ្ទាត់ វិភាគ ទិន្នន័យ និងចងក្រងនូវព័ត៌មានទាំងអស់ដែលទាក់ទងនឹងវឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបជាតិ ប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ដោយរំលេចឡើងជារបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលប្រយុទ្ធនឹងជំងឺ អេដស៍ប្រចាំឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានសង្ឃឹមយ៉ាងមុតមាំថា របាយការណ៍នេះពិតជាឆ្លុះបញ្ចាំងនូវ បច្ចុប្បន្នភាព និងស្ថានភាពនៃការឆ្លើយតបជាតិទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា និងអាចយក ទៅប្រើប្រាស់ក្នុងការសម្រេចចិត្តនានា ក្នុងការលើកកម្ពស់ការអនុវត្តផែនការ សកម្មភាពជាតិជាបន្តឱ្យបាន កាន់តែប្រសើរថែមទៀតនៅក្នុងចំណោមស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ស្ថាប័ន ឯកជន និងក្រុមប្រជាជនគន្លឹះ។ល។

ថ្ងៃ ខែ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ២០២០

ទេសរដ្ឋមន្ត្រី
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

បញ្ជីតារាង

តារាងទី១៖ តារាងលទ្ធផលនៃការធ្វើតេស្តឈាមទៅតាមក្រុមគោលដៅនីមួយៗនៃក្រុមប្រឈម

តារាងទី២៖ តារាងលទ្ធផលនៃការចែកចាយស្រោមអនាម័យ ដើម្បីបង្ការការចម្លងមេរោគអេដស៍

តារាងទី៣៖ លទ្ធផលសម្រេចបាននៅត្រីមាសទី៣ ឆ្នាំ២០១៩

តារាងទី៤៖ លទ្ធផលសម្រេចបាននៅឆ្នាំ២០១៨ ធៀបនឹងគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០២០

តារាងទី៥៖ និន្នាការចំនួនទឹកន្លែង និងអ្នកផ្ទុកមេរោគអេដស៍ ដែលផ្តល់ និងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០០១ ដល់ត្រីមាសទី២ ឆ្នាំ២០១៩

តារាងទី៦៖ និន្នាការអ្នកផ្ទុកមេរោគអេដស៍កុមារ និងមនុស្សពេញវ័យដែលបានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០១៤ ដល់ត្រីមាសទី៤ឆ្នាំ២០១៨

តារាងទី៧៖ និន្នាការនៃស្ត្រីពិនិត្យផ្ទៃពោះដឹងពីស្ថានភាពមេរោគអេដស៍បានធ្វើតេស្ត និងទទួលលទ្ធផលពីឆ្នាំ២០០៧-២០១៩

តារាងទី៨៖ និន្នាការនៃស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០០៧-២០១៩

ពាក្យបំព្រួញ

អ.ជ.ប.ជ.អ	អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
AIDS	Acquired Immune Deficiency Syndrome (ជំងឺអេដស៍)
AHF	AIDS Healthcare Foundation (មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍)
ARV	Anti-Retroviral (ឱសថប្រឆាំងនឹងមេរោគអេដស៍)
ART	Anti-Retroviral Therapy (ការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍)
AUA	Association of ARV User (សមាគមអ្នកប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍)
BC	Bandanh Chatomok (បណ្តាញចតុមុខ)
CCC	Country Coordinating Committee (គណៈកម្មាធិការសម្របសម្រួលមូលនិធិសកលប្រចាំប្រទេសកម្ពុជា)
CNPUD	Cambodia Network for People Using Drug (បណ្តាញអ្នកប្រើប្រាស់គ្រឿងញៀន)
CPN+	Cambodia Network of People Living with HIV/AIDS (បណ្តាញអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា)
CWPD	Cambodian Women for Peace and Development (សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍)
EW	Entertainment Worker (អ្នកបម្រើសេវាកម្សាន្តសប្បាយ)
GARPR	Global AIDS Response Progress Reporting (របាយការណ៍វឌ្ឍនភាពចូលរួមឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាសកល)
HACC	HIV/AIDS Coordinating Committee (គណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា)
HIV	Human Immunodeficiency Virus (មេរោគអេដស៍)
KAP	Knowledge Attitude Practice (ចំណេះដឹង អាកប្បកិរិយា និងការអនុវត្ត)
KORSANG	អង្គការកសាង
MSM	Men who have Sex with Men (បុរសស្រឡាញ់បុរស)
NAA	National AIDS Authority (អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍)
NASA	National AIDS Spending Assessment (ការអង្កេតស្តីពីការចំណាយជាតិប្រយុទ្ធនឹងជំងឺអេដស៍)
NEWN	National Entertainment Worker Network (បណ្តាញអ្នកបម្រើសេវាកម្សាន្តសប្បាយ)
PLHIV	People Living With HIV (អ្នកផ្ទុកមេរោគអេដស៍)
PWID	People Who Inject Drugs (អ្នកចាក់គ្រឿងញៀន)
PWUD	People Who Use Drugs (អ្នកប្រើគ្រឿងញៀន)
TG	Transgender (ក្រុមប្លែងភេទ)
UNAIDS	United Nations Joint Program on AIDS (កម្មវិធីរួមអង្គការសហប្រជាជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍)

VCCT	Voluntary Confidential Counselling and Testing (ការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់)
WNU	Women Network for Unity (បណ្តាញការងារស្ត្រីរួមគ្នា)

១. សេចក្តីផ្តើម

១.១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំគ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ និងវាយតម្លៃ នៃការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងទៅតាម៖ ១) គម្រោងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍លើកទី៤ (២០១៥-២០២០) ២) គម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០១៩ ៣) ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ គោលនយោបាយប្រាំពីរចំណុចក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ តាមលិខិតលេខ២០៤៨ស.ជ.ណ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តនានានៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ៤) វិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមលិខិតលេខ២១៣ស.ជ.ណ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តនានានៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ និង៥) សេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិក្នុងយុទ្ធសាស្ត្រ សូន្យ បី ដោយប្រកាន់នូវគោលការណ៍ បី-មួយ គោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និង ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ក្នុងការគាំទ្រដល់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យតាមរយៈការប្រើប្រាស់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងសម្របសម្រួលជាតិតែមួយ ផែនការយុទ្ធសាស្ត្រជាតិតែមួយ ប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃជាតិតែមួយ។

១.២. គម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៩

យោងតាមព័ត៌មានដែលទទួលបានពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០១៩ កន្លងមក គម្លាតនៃការឆ្លើយតប និងអនុសាសន៍ដែលមានលក្ខណៈអនុវត្តជាក់ស្តែង បានយកមកប្រើប្រាស់ ក្នុងការរៀបចំផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០១៩ ដោយប្រើប្រាស់យុទ្ធសាស្ត្រជាតិទាំង៦ ជាគោលដុំចងក្រោម៖

- យុទ្ធសាស្ត្រទី១៖ ការបង្ការការចម្លងមេរោគអេដស៍ថ្មី
- យុទ្ធសាស្ត្រទី២៖ ការព្យាបាល ថែទាំ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍
- យុទ្ធសាស្ត្រទី៣៖ ការកាត់បន្ថយផលប៉ះពាល់ និងការរើសអើងមេរោគអេដស៍ និងជំងឺអេដស៍
- យុទ្ធសាស្ត្រទី៤៖ ការបង្កើនភាពជាអ្នកដឹកនាំ គ្រប់គ្រង សម្របសម្រួល និងចលនាប្រកបធនធាន
- យុទ្ធសាស្ត្រទី៥៖ ការបង្កើតបរិយាកាសគាំទ្រ ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍
- យុទ្ធសាស្ត្រទី៦៖ ការតាមដាន និងវាយតម្លៃ

២. គោលបំណង និងកម្មវត្ថុ

២.១. គោលបំណង

ចងក្រង និងផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលប្រចាំឆ្នាំ២០១៩ និងដើម្បីប្រើប្រាស់ជាឯកសារក្នុងការវាយតម្លៃពីវឌ្ឍនភាព នៃការអនុវត្តគម្រោងផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ផងដែរ។ លើសពីនេះ របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលប្រចាំឆ្នាំ២០១៩ នេះនឹងប្រើប្រាស់ជាឯកសារយោងក្នុងការកែលម្អការរៀបចំផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២០ ឱ្យកាន់តែប្រសើរថែមទៀត។

២.២. កម្មវត្ថុ

ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើ ការរៀបចំរបាយការណ៍នេះមានកម្មវត្ថុមួយចំនួនដូចខាងក្រោម៖

- ប្រមូលសម្ភាគ និងវិភាគទិន្នន័យដែលប្រមូលបានពីប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃជាតិឱ្យក្លាយទៅជាព័ត៌មានវិទ្យាសាស្ត្រពិត និងប្រកបដោយទំនុកចិត្តខ្ពស់។
- រៀបចំព័ត៌មានឱ្យទៅជាតារាង ឬរូបភាពដោយមានការបកស្រាយច្បាស់លាស់ពីខ្លឹមសាររបស់វាឱ្យបានត្រឹមត្រូវ។
- រៀបចំការសម្របសម្រួលនិងស្វែងរកការឯកភាពរួមគ្នារវាងស្ថាប័ន និងបុគ្គលទាំងអស់ ដែលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ទៅលើព័ត៌មានដែលបានបកស្រាយនៅក្នុងរបាយការណ៍នេះ។

៣. វិធីសាស្ត្រ

របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០១៩នេះ គឺត្រូវបានរៀបចំឡើងដោយនាយកដ្ឋានផែនការត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយប្រើប្រាស់នូវទម្រង់ប្រមូលទិន្នន័យជាតិ និងប្រព័ន្ធត្រួតពិនិត្យជាតិមួយ ដែលចាប់យកនូវទិន្នន័យទាំងអស់ពីការអនុវត្តផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិអន្តរជាតិ និងអង្គការសង្គមស៊ីវិលនៅទូទាំងប្រទេស ដែលបានផ្ញើមកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

បន្ទាប់ពីទទួលបាននូវទិន្នន័យជាតិរួចហើយ វិធីសាស្ត្រគ្រប់គ្រងទិន្នន័យត្រូវបានប្រើប្រាស់ក្នុងការសម្ភាគផ្ទៀងផ្ទាត់ និងវិភាគទិន្នន័យ និងបន្តដោយវិធីសាស្ត្ររៀបចំព័ត៌មានឱ្យទៅជាតារាង ឬរូបភាព និងបញ្ចប់ដោយការបកស្រាយ។ វិធីសាស្ត្រដែលប្រើប្រាស់ចុងក្រោយបង្អស់ គឺវិធីសាស្ត្រចងក្រងរបាយការណ៍ដោយរៀបចំការសរសេរជាសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបជាតិប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំឆ្នាំ២០១៩។

បន្ទាប់ពីបានរៀបចំនូវសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆ្នាំ២០១៩ ចប់សព្វគ្រប់រួចហើយ

នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ បានធ្វើជូននាយកដ្ឋានទាំងអស់ចំណុះអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីផ្តល់យោបល់កែលម្អ។ បន្ទាប់មកសេចក្តីព្រាងរបាយការណ៍នេះ ក៏បានយកមករៀបចំកែសម្រួលទៅតាមការផ្តល់យោបល់ ឱ្យទៅជាសេចក្តីព្រាងរបាយការណ៍លើកទី២ ដើម្បី ដាក់ជូនទៅសុំមតិយោបល់បន្តពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងគោល បំណងបំពេញបន្ថែមនូវគម្លាតព័ត៌មាន និងដើម្បីកែសម្រួលរាល់ចំណុចខ្វះខាតនានាដែលពាក់ព័ន្ធ ជាសំខាន់ទៅ លើសុក្រឹតភាព និងជំនឿទុកចិត្តទៅលើព័ត៌មានទាំងនោះ។ ជាបន្ត ក្រោយពីការកែសម្រួលរបាយការណ៍រួច ហើយ នឹងដាក់ជូនសុំការសម្រេចពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពិនិត្យសម្រេច និងធ្វើការ ផ្សព្វផ្សាយ ជូនដល់សមាជិក សមាជិកា របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងភាគីពាក់ព័ន្ធ។

៤. វឌ្ឍនភាព និងសមិទ្ធផលសកម្មភាព

ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទទួលបានទិន្នន័យពីស្ថាប័ន ដែលជាសមាជិក មានភាពប្រសើរ និងទាន់ពេលវេលាជាងឆ្នាំមុន ព្រមទាំងបានផ្តល់ជាបណ្ណសរសើរដល់ស្ថាប័ន និងដៃគូអភិវឌ្ឍ ជាការ លើកទឹកចិត្ត។ ទន្ទឹមនឹងនោះក៏មានក្រសួង ស្ថាប័នមួយចំនួន មិនទាន់មានសកម្មភាព និងទិន្នន័យទាក់ទងនឹង សកម្មភាពឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅឡើយទេ។

៤. ១. យុទ្ធសាស្ត្រទី១៖ ការបង្ការការចម្លងមេរោគអេដស៍

សកម្មភាពការងារ ដែលសម្រេចបាន ក្នុងការឆ្លើយតបនឹងយុទ្ធសាស្ត្រទី១ មានដូចខាងក្រោម៖

១. ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩

អ.ជ.ប.ជ.អ បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៩ ក្រោម អធិបតីភាព **ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន** ក្នុងប្រធានបទ “ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍”។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាង សង្គមស៊ីវិល និស្សិត យុវជនកាយវិទ្ធុ យុវជនកាកបាទក្រហម និងប្រជាជនគន្លឹះប្រមាណ៦០០ នាក់។

២. យុទ្ធនាការផ្សព្វផ្សាយពីវិធីបង្ការមេរោគអេដស៍ក្នុងព្រះរាជពិធីបុណ្យអុំទូក

យុទ្ធនាការផ្សព្វផ្សាយពីវិធីបង្ការមេរោគអេដស៍រយៈពេល ០៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការប្រគំតន្ត្រី ផ្តល់សារអប់រំ សំណួរ ចម្លើយ ដល់អ្នកចូលរួម ពីការបង្ការមេរោគអេដស៍ និងមានការចែកអាវយឺត ស្រោមអនាម័យ ដល់អ្នកដែលបាន ចូលរួមក្នុងពិធីយ៉ាងច្រើនកុះករ។

៣. យុទ្ធនាការផ្សព្វផ្សាយពីវិធីបង្ការមេរោគអេដស៍ ដល់កងកម្លាំងប្រដាប់អាវុធ

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនឹងក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ បានយកចិត្តទុកដាក់ អប់រំផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពនៃការរីក

រាលដាលមេរោគអេដស៍ និងការប្រឈមរបស់យុវវ័យ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងស្រីនាយទាហាន ពលនារី កងរាជអាវុធបាតុ ដែលជាកម្លាំងស្នូលក្នុងការការពារជាតិមាតុភូមិចំនួន ប្រមាណ ៣០០០នាក់។

៤. ការផ្សព្វផ្សាយពីវិធីបង្ការមេរោគអេដស៍ ដល់យុវជន

បានផ្សព្វផ្សាយ ពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបុគ្គលិកកម្មករក្រុមហ៊ុនឯកជន ក្នុងការថែទាំសុខភាពបុគ្គលិក កម្មករមានអ្នកចូលរួមប្រមាណ ៣០០នាក់។

៥. ក្រសួងបរិស្ថាន

ក្រសួងបានបើកកម្មវិធីផ្សព្វផ្សាយ ពីការបង្ការការឆ្លងមេរោគអេដស៍ និងការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ជូនដល់មន្ត្រីរាជការ និងឧទ្យានុរក្ស នៅតាមខេត្តផ្សេងៗដូចជា សៀមរាប កំពត ព្រះសីហនុ និងព្រះវិហារ ដែលមានសិក្ខាកាមចូលរួមសរុបប្រមាណ ៥០០នាក់។

៦. ក្រសួងកិច្ចការនារី

- ក្រសួងបានបញ្ជូនការអប់រំផ្សព្វផ្សាយការបង្ការ និងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងជំងឺ អេដស៍ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការកសាងទំនាក់ទំនងរវាងមាតា និងយុវតី ទាក់ទងនឹង សុខភាពបន្តពូជ សុខភាពផ្លូវភេទ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង សរុបចំនួន ៥០ នាក់ (ស្ត្រី ៤៣នាក់)។
- ក្រសួងបានបញ្ជូន ការអប់រំផ្សព្វផ្សាយការបង្ការ និងការទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងជំងឺ អេដស៍ ទៅក្នុងការរៀបចំវេទិកាអប់រំសហគមន៍ ស្តីពីយេនឌ័រ សុខភាពបន្តពូជ និងអាហារូបត្ថម្ភ ដើម្បីបង្កើនការយល់ដឹងជូនប្រជាជនពលរដ្ឋស្តីពីយេនឌ័រនិងអាហារូបត្ថម្ភ សុខភាពបន្តពូជ និង សិទ្ធិថែទាំសុខភាពក្នុងកំឡុងពេលមានផ្ទៃពោះមុន និងក្រោយសម្រាល ការបង្ការ និងការទប់ស្កាត់ ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ នៅឃុំជួនពេង ឃុំតាសោម និងឃុំចារល្យក ស្រុកអង្គរជុំ ខេត្តសៀមរាប សរុបចំនួន ៤៥៨ នាក់។

៧. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- បានចុះតាមដានការអនុវត្តប្រកាសលេខ០៨៦ និងប្រកាសលេខ១៩៤ និងចុះផ្សព្វផ្សាយបំប៉ន សមត្ថភាពយល់ដឹងពីការបង្ការទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀន លក្ខខណ្ឌ ការងារ វិធានអនាម័យ និងសន្តិសុខការងារ នៃសហគ្រាសគ្រឹះស្ថានក្រុមហ៊ុនផ្នែកសេវាកម្សាន្ត នៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ ស្វាយរៀង ព្រៃវែង រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ។

- បានអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់ពលករ ដែលត្រៀមទៅធ្វើការនៅប្រទេសជប៉ុន សឹង្ហបុរី និងហុងកុង បានចំនួន ៤៧លើក មានអ្នកចូលរួម សរុបចំនួន ១.៥១០នាក់ (ស្រី ៥៤៣នាក់)។
- បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដែលជាមន្ត្រីអធិការកិច្ចការងារ ស្តីពីការកែលម្អ របៀបធ្វើ ការនៅតាមការដ្ឋានសំណង់ខ្នាតតូច និងបានបញ្ចូលមេរៀនអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន បានចំនួន ៥វគ្គ មានអ្នកចូលរួមចំនួន ១២១នាក់ (ស្រី ១៣នាក់)។
- បានធ្វើការអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់កម្មករ និយោជិត បានចំនួន ៣៨លើក មានអ្នកចូលរួមសរុបចំនួន ១.៩៨៩នាក់ (ស្រី១.០៩៣នាក់) នៅតាមខេត្ត មួយចំនួនដូចជា ខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ស្ពឺ កំពត ព្រះសីហនុ ត្បូងឃ្មុំ បន្ទាយមានជ័យ កោះកុង កណ្តាល សៀមរាប ស្វាយរៀង និងខេត្តប៉ៃលិន។
- បានបណ្តុះបណ្តាលជនបង្គោល និងមិត្តអប់រំមិត្ត ពីមេរោគអេដស៍ និងគ្រឿងញៀនបានចំនួន ០៦ លើក មានអ្នកចូលរួមសរុបចំនួន ១៣៦នាក់ (ស្រី ៧៧នាក់)។

៨. ក្រសួងអប់រំយុវជន និងកីឡា

- បានធ្វើការផ្សព្វផ្សាយសារអប់រំ ស្តីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ការបង្ការ មេរោគអេដស៍ និងជំងឺអេដស៍ និងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ដល់សិស្សានុសិស្ស យុវជន កាកបាទក្រហម យុវជនកាយវិទ្ធា និងប្រធានក្រុមប្រឹក្សាយុវជននៅតាមសាលា បឋមភូមិ និង ទុតិយភូមិ ដោយមានអ្នកចូលរួមសរុបចំនួន ៥.១២៤នាក់ (ស្រី២.៥៤១នាក់) នៅសាលាបឋម អន្តរជាតិ (៣សាខា) សាលារៀនស្ទឹងសាលាសុវណ្ណភូមិ សាលារៀនស្ទឹងស្រី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង សាលាគុកោសល្យភូមិភាគខេត្តតាកែវ និងសាលាគុកោសល្យភូមិភាគខេត្ត កំពង់ចាម។
- បន្តអភិវឌ្ឍន៍មហាសារមន្ទីរសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ព្រមទាំងមេរោគអេដស៍ និងជំងឺ អេដស៍ សម្រាប់សៀវភៅសិក្សាគោលថ្នាក់ទី៧ និងទី១០។

៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- ក្រសួងបានណែនាំដល់អនុគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីខេត្តទាំង២៥ បន្តកិច្ចផ្សព្វផ្សាយដើម្បីការពារទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍ ដល់បុគ្គលិក មន្ត្រីរាជការ និងបុគ្គលិកពាក់ព័ន្ធ ។
- បានណែនាំបន្ត ដោយធ្វើការក្រើនរំលឹកដល់អ្នកដែលនៅជុំវិញខ្លួន កុំឱ្យភ្លេចខ្លួនចំពោះមេរោគ អេដស៍ និងជំងឺអេដស៍បានចំនួន ៤៥នាក់។

- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង បានប្រជុំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ដល់សមាជិកអង្គប្រជុំបានចំនួន១លើក មានអ្នកចូលរួមចំនួន១៣រូប។

១០. ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា

- បានរៀបចំសិក្ខាសាលាស្វែងរកធាតុចូល ក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០១៩-២០២៣ លើកទី១ ដែលមានអ្នកចូលរួមចំនួន ៤៤នាក់ (ស្រី ១៧នាក់) ក្នុងនោះសមាសភាពមកពីសមាជិក សមាជិកា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូពាក់ព័ន្ធនានា។
- បានរៀបចំសិក្ខាសាលាលើកទី២ ដើម្បីរកធាតុចូលលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០១៩-២០២៣ ដែលមានអ្នកចូលរួមចំនួន ៥០នាក់ (ស្រី ២៣នាក់) ក្នុងនោះសមាសភាពមកពីសមាជិក សមាជិកា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូពាក់ព័ន្ធនានា។
- បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារធានាសី២ ឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានអ្នកចូលរួមសរុបចំនួន ៤៥នាក់ (ស្រី ១៩នាក់) ក្នុងនោះសមាសភាពមកពីសមាជិក សមាជិកា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូពាក់ព័ន្ធនានា។

១១. កាកបាទក្រហមកម្ពុជា

- សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់ជំនួយមនុស្សធម៌ដល់ស្ត្រីសម្រាលកូនក្នុងមន្ទីរពេទ្យ អ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារនៅតាមផ្ទះ មន្ទីរពេទ្យ និងក្នុងសហគមន៍បានចំនួន ១.៨៧២នាក់។
- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍សរុប ៤០.៦៣២នាក់។
- បានរៀបចំប្រជុំក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិចំនួន ៧លើក ដើម្បីរៀបចំផែនការសកម្មភាពឯកសារគោល និងការផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០១៩ ជាពិសេសសកម្មភាព និងខ្លឹមសារសម្រាប់ទិវាប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។

១២. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

- បានផ្សព្វផ្សាយច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកចូលរួម ៤៣៨នាក់ (ស្រី ១៦៨នាក់)។

- បានបញ្ជូនការអប់រំពីការយល់ដឹងពាក់ព័ន្ធនឹងគោលនយោបាយ សុន្ទ-បី ដែលរួមមាន គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងគ្រប់កម្មវិធីផ្សព្វផ្សាយច្បាប់របស់ក្រសួង បានចំនួន ១៨លើក នៅក្នុងក្រុង ស្រុកចំនួន ១៨ នៃខេត្តចំនួន ៦ រួមមាន៖ ឧត្តរមានជ័យ កែប ព្រៃវែង កំពង់ស្ពឺ កំពត និងខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុប ៦.៧០៤នាក់ (ស្រី ២.៧០៤នាក់)។

១៣. ក្រសួងទេសចរណ៍

- បានរៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅខេត្តកំពង់ចាម ពោធិ៍សាត់ និងក្រចេះ ដែលមានអ្នកចូលរួមទាំងអស់ប្រមាណ ១២០នាក់។
- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍ជូនប្រតិបត្តិករទេសចរណ៍ចំនួន ២៤៦នាក់ (ស្រី ១១៧នាក់) រួមមាន ម្ចាស់ ឬអ្នកគ្រប់គ្រងបុគ្គលិកមូលដ្ឋានអាជីវកម្ម នារីផ្សព្វផ្សាយស្រាបៀរនៅខេត្តគោលដៅដូចជា ខេត្តកែប កំពង់ចាម និងពោធិ៍សាត់ ដែលមានអ្នកចូលរួមទាំងអស់ចំនួន ១១៧នាក់។
- បានចែកចាយខិត្តប័ណ្ណ និងផ្សព្វផ្សាយសារ ស្តីពីសុវត្ថិភាពផ្លូវភេទ តាមរយៈការប្រើស្រោមអនាម័យ ១០០% ចែកជូនដល់ម្ចាស់សេវាកម្មស្នាក់នៅ ម៉ាស្សា និងខាវ៉ាអូខេ ចំនួន ៥.០០០សន្លឹក។

១៤. ក្រសួងការពារជាតិ

- បានចុះអប់រំផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ជូនកងទ័ពគ្រួសារទ័ព បានចំនួន ២វគ្គ ដោយមានអ្នកចូលរួមចំនួន ២៩៥នាក់។
- បានចូលរួមសិក្ខាសាលាក្រុមប្រឹក្សាបច្ចេកទេស ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំខែ បានចំនួន ៤លើក និងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន២លើក។
- បានបញ្ជូនការអប់រំស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈកម្មវិធីអប់រំចិត្តសាស្ត្រ កម្មវិធីអប់រំជំងឺគ្រុនចាញ់ កម្មវិធីអប់រំគ្រឿងញៀន ព្រមទាំងកម្មវិធីផ្សេងៗទៅតាមយោធាភូមិភាគផ្សេងៗ ដែលមានពលទាហាន នាយទាហាន បានចូលរួមចំនួន ៧.១៨៧នាក់។

១៥. ក្រសួងសាធារណការ និងដឹកជញ្ជូន

- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងបានចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈវិស័យសាធារណការ និងដឹកជញ្ជូន ដោយសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្តចំនួន ១២ ដែលមានអ្នកចូលរួមសរុប ៨០.៥៣៥នាក់ (ស្រី ៣៦.១៤៧នាក់)។

១៦. ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងមេរោគអេដស៍ និងជំងឺអេដស៍ និងឥទ្ធិពលគ្រឿងញៀន បានចំនួន២លើក ដែលមានសមាជិកចូលរួមចំនួន ៣០០នាក់ (ស្រី១០០នាក់) ដែលមកពីខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ស្ពឺ កែប កំពត កោះកុង ព្រះសីហនុ និងតាកែវ។
- បានរៀបចំប្រជុំក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងចំនួន ២លើក។
- បានចូលរួមប្រជុំប្រចាំខែ របស់ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន ២លើក។

១៧. ក្រសួងព័ត៌មាន

- បានរៀបចំកិច្ចប្រជុំពិនិត្យស្ថានភាពស្តីពីការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅទីស្តីការ ក្រសួងដែលមានអ្នកចូលរួមទាំងអស់ចំនួន ៤១នាក់ ដែលតំណាងមន្ត្រីរាជការ អ្នកសារព័ត៌មាន មកពីអគ្គនាយកដ្ឋានចំនួន៥ ចំណុះឱ្យក្រសួងព័ត៌មាន។
- បានបញ្ចូលការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងកម្មវិធីសន្ទនាមតិ នៃវេទិកាជីវិត យើង សង្គមយើង នៅវិទ្យុជាតិកម្ពុជា។
- បានផលិត និងចាក់ផ្សាយខ្សែវីដេអូ អំពីបច្ចុប្បន្នភាពនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។

១៨. ក្រសួងផែនការ

- បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការយល់ដឹងអំពីជំងឺអេដស៍ និងរួមចំណែកទប់ស្កាត់ការរីក រាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងគោល បំណង ចែករំលែកនូវព័ត៌មាន ចំណេះដឹង និងជំរុញឱ្យមានការយល់ដឹងជាសាធារណៈ ដល់មន្ត្រី រាជការ និងក្រុមគ្រួសារ សាច់ញាតិ ស្តីពីមូលហេតុ របៀបនៃការចម្លង ផលវិបាក មធ្យោបាយបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅប្រទេសកម្ពុជា។
- បានរៀបចំផ្សព្វផ្សាយគោលនយោបាយថ្មី ក្នុងការផ្តល់អត្តសញ្ញាណកម្មក្រីក្រ ដល់អ្នកផ្ទុកមេរោគ អេដស៍ និងប្រជាជនគន្លឹះ (PLHIV and KPs) តាមការលើកសំណើ (ID Poor on demand)។

១៩. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

- បានរៀបចំសិក្ខាសាលាស្តីពីការលុបបំបាត់ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៦០នាក់ ។

២០. ក្រសួងអភិវឌ្ឍន៍ជនបទ

- បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចំនួន ២លើក។
- បានរៀបចំបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ការយល់ដឹងពីជំងឺអេដស៍ កាមរោគ និងសុខភាពបន្តពូជ ដល់ប្រជាពលរដ្ឋនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានអ្នកចូលរួម ចំនួន ៨៨នាក់ (ស្រី ៣៩នាក់)។
- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ក្រសួងមានកញ្ចប់ថវិកាជាតិសម្រាប់អនុវត្តសកម្មភាព ការងារចំនួន ៨០លានរៀល ហើយបានប្រើប្រាស់ថវិកានេះអនុវត្តសកម្មភាពបានចំនួន២ដុំ រួចមក ហើយក្នុងចំណោមថវិកា៤ដុំ។

២១. ក្រសួងរ៉ែ និងថាមពល

- បានរៀបចំប្រកាសសម្រួលការកិច្ចថ្មី ស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ ក្រសួងរ៉ែ និងថាមពល។
- បានផ្សព្វផ្សាយ ចែករំលែកព័ត៌មាន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការ ទៅតាមគ្រប់បណ្តាអង្គភាព អគ្គនាយកដ្ឋានចំណុះក្រសួង អំពីការការពារពីជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន។
- បានផ្សព្វផ្សាយព័ត៌មានស្តីពីជំងឺអេដស៍ តាមរយៈការផ្ញើតបញ្ចូលក្រៅរបៀបវារៈ នៃសិក្ខាសាលា និងកិច្ចប្រជុំនៃក្រុមការងារយេនឌ័រ។
- បានផ្សព្វផ្សាយបន្ថែមក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សុខភាពមាតា និងទារក និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

២២. ក្រសួងធម្មការ និងសាសនា

- បានបញ្ជូនការអប់រំផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម (សម្តែងធម៌ទេសនា និងផ្សព្វផ្សាយ) បានចំនួន៦លើក ដោយមានថ្នាក់ដឹកនាំ ក្រសួង មន្ត្រីរាជការ និងអន្តរក្រសួង សិស្ស និស្សិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា និង ពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋានចូលរួមចំនួន ១.៩៩៤នាក់។
- បានរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាចំនួន ៣លើក ដើម្បីបញ្ជូនបន្តចំណេះដឹងអំពីមេរោគ អេដស៍ និងជំងឺអេដស៍ ដល់សិស្សានុសិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំង ប្រទេសដោយមានលោកគ្រូ អ្នកគ្រូ ចូលរួមចំនួន ៩.២៤០នាក់។

២៣. ក្រសួងមហាផ្ទៃ

- បានព្រមព្រៀងចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និង កាមរោគ ក្រសួងមហាផ្ទៃ។

- បានសម្របសម្រួលក្នុងការអនុវត្តនូវសេចក្តីប្រកាស សជណ លេខ ២១៣ ។

២៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានសម្របសម្រួលក្នុងការអនុវត្តនូវសេចក្តីប្រកាស សជណ លេខ ២១៣ ។

២៥. អង្គការ UNAIDS

- ផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ សម្រាប់កម្មវិធីការត្រួតពិនិត្យកម្មវិធីអេដស៍រួមគ្នា។
- បានផ្តល់ការគាំទ្របច្ចេកទេស និងការណែនាំយុទ្ធសាស្ត្រសម្រាប់ផែនការយុទ្ធសាស្ត្រជាតិជា ពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (២០១៩-២០២៣)។
- បានគាំទ្របច្ចេកទេស និងការសម្របសម្រួលជាមួយគម្រោង PEPFAR សម្រាប់ការអនុវត្ត Sustainability Index dashboard ឆ្នាំ២០១៩។
- បានចូលរួមយ៉ាងសកម្មនៅក្នុង CCC និងបានរួមចំណែកដល់ដំណើរការផ្សេងៗដើម្បីធានាបាននូវ វឌ្ឍនភាព និងសម្រេចបាននូវការអនុវត្តជំនួយដ៏ល្អប្រសើរបំផុតក្រៅពីនេះការងារសំខាន់ៗមួយ ចំនួនទៀតដូចជា៖ NASA, GAM, AEM, PMTCT, PrEP ។ល។

២៦. អង្គការខាណា (KHANA)

គម្រោងការងារអង្គការខាណា បានគ្របដណ្តប់តំបន់គោលដៅសរុបចំនួន៨ រួមមានភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ កោះកុង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ។ ស្រុកប្រតិបត្តិចំនួន១៣ អនុវត្ត សកម្មភាពជាមួយក្រុមគោលដៅស្ត្រីបម្រើសេវាកម្សាន្ត និងស្រុកប្រតិបត្តិចំនួន១៨ អនុវត្តសកម្មភាព ជាមួយក្រុមគោលដៅ បុរសរួមភេទជាមួយបុរស និងអ្នកប្លែងភេទ។

ជាលទ្ធផលសម្រេចបានពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ មានស្ត្រីបម្រើការកំសាន្តចំនួន ២០.៣៩៩នាក់ ត្រូវបានជួប និងធ្វើការអប់រំ ដោយក្នុងនោះមាន ៧.៨៤៦នាក់បានធ្វើតេស្តឈាមរក មេរោគអេដស៍ ហើយមានលទ្ធផលតេស្តវិជ្ជមានចំនួន ៥នាក់ (ស្មើនឹង០,១% នៃអ្នកធ្វើតេស្តឈាម) ក្នុងចំណោមអ្នកមានប្រតិកម្មតេស្តទី១ចំនួន ៦នាក់។ ក្រុមបុរសរួមភេទជាមួយបុរសចំនួន ៩.៧៨៤នាក់ ត្រូវបានទទួលការអប់រំ ក្នុងនោះបានធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន ៤.៨២៥នាក់ និងមាន លទ្ធផលតេស្តបញ្ជាក់វិជ្ជមានចំនួន ៦៤នាក់ ក្នុងចំណោមអ្នកមានប្រតិកម្មតេស្តទី១ចំនួន ៦៧នាក់ (ស្មើ នឹង១,៣% នៃអ្នកធ្វើតេស្តឈាមសរុប)។ ចំណែកក្រុមប្លែងភេទមានលទ្ធផលតេស្តឈាមវិជ្ជមានចំនួន ៦៦នាក់ ស្មើនឹង ៤,៣% នៃអ្នកធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន ១.៥៤៨នាក់។

តារាងទី១៖ តារាងលទ្ធផលនៃការធ្វើតេស្តឈាមទៅតាមក្រុមគោលដៅនីមួយៗនៃក្រុមប្រឈម

ប្រភេទក្រុមគោលដៅ	ក្រុមគោលដៅបានជួប	ចំនួនបានធ្វើតេស្ត	ចំនួនប្រតិបត្តិតេស្ត	ចំនួនតេស្តបញ្ជាក់លទ្ធផល HIV+	% នៃលទ្ធផល HIV+	ចំនួនចុះឈ្មោះទទួលសេវា Pre-ART /ART	កំណត់សំគាល់
ស្ត្រីបម្រើសេវាកម្សាន្ត	២០,៣៩៩	៧,៨៤៦	៦	៥	០.១០%	៥	១ មិនទាន់តេស្តបញ្ជាក់
ក្រុមបុរសរួមភេទជាមួយបុរស	៩,៧៨៤	៤,៨២៥	៦៧	៦៤	១.៣០%	៦៤	៣ មិនទាន់តេស្តបញ្ជាក់
អ្នកប្លែងភេទ	២,៨៨២	១,៥៤៨	៦៦	៦៦	៤.៣០%	៦៦	
សរុប	៣៣,០៦៥	១៤,២១៩	១៣៩	១៣៥	០.៩០%	១៣៥	៤ករណីមិនទាន់តេស្តបញ្ជាក់

ដើម្បីបង្ការការចម្លងមេរោគអេដស៍ អង្គការបានធ្វើការចែកចាយ និងអប់រំពីការប្រើប្រាស់ស្រោមអនាម័យ ដល់ក្រុមស្ត្រីបម្រើសេវាកម្សាន្តចំនួន ២០.៣៩៩នាក់ ក្រុមបុរសរួមភេទជាមួយបុរសចំនួន ៩.៧៨៤នាក់ និងក្រុមប្លែងភេទចំនួន ២.៨៨២នាក់ ដោយប្រើប្រាស់ស្រោមអនាម័យចំនួន ៣៧៨.៨១៩ស្រោម និងទឹកអិលចំនួន ២០១.៦៣៣កញ្ចប់។

តារាងទី២៖ តារាងលទ្ធផលនៃការចែកចាយស្រោមអនាម័យ ដើម្បីបង្ការការចម្លងមេរោគអេដស៍

ប្រភេទក្រុមគោលដៅ	ចំនួនក្រុមគោលដៅបានជួប	ចំនួនស្រោមអនាម័យបានចែក	ចំនួនទឹកអិលបានចែក
ស្ត្រីបម្រើសេវាកម្សាន្ត	២០,៣៩៩	២៥៧,៤០៩	៨០,២២៣
ក្រុមបុរសរួមភេទជាមួយបុរស	៩,៧៨៤	៩៣,៩៨៧	៩៣,៩៨៧
អ្នកប្លែងភេទ	២,៨៨២	២៧,៤២៣	២៧,៤២៣
សរុប:	៣៣,០៦៥	៣៧៨,៨១៩	២០១,៦៣៣

២៧. អង្គការវ៉ាក់ (RHAC)

អង្គការវ៉ាក់ បានធ្វើការងារដោយគ្រប់ដណ្តប់តំបន់គោលដៅ រួមមាន ភ្នំពេញ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ បាត់ដំបង កំពង់ធំ ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម កោះកុង កំពង់ស្ពឺ កណ្តាល ព្រៃវែង ព្រះសីហនុ និងរតនគិរី។

ជាលទ្ធផល ដល់ត្រីមាសទី៣ឆ្នាំ២០១៩នេះ អង្គការបានធ្វើការអប់រំដល់ក្រុមគោលដៅពីមេរោគអេដស៍ និងជំងឺអេដស៍ និងចែកស្រោមអនាម័យ ដល់ប្រជាជនគន្លឹះចំនួន ២០.៤៧៣នាក់។ បានធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយធ្វើតេស្តតាមរយៈដោះចុងម្រាមដៃ បានចំនួន ៨.៦៨៨នាក់ ស្មើនឹង ៤៤,៥% នៃក្រុមគោលដៅ ដោយក្នុងនោះមានលទ្ធផលប្រតិបត្តិតេស្តមានចំនួន ៨៩នាក់ និងលទ្ធផលតេស្តឈាមវិជ្ជមានចំនួន ៨៦នាក់។


តារាងទី៣៖ លទ្ធផលសម្រេចបាននៅត្រីមាសទី៣ ឆ្នាំ២០១៩

No	Output Indicator	Result Jul- Sep, 2019				Total KP	% compare to total KP
		FEW	MSM	TG	Total		
A	# of Key Population who were registered in RHAC M&E System	1,036	412	62	1,510		
B	# of Key Population who received Health Education	9,954	9,326	1,193	20,473	19,483	105%
C1a	# of Key Population who received condoms	9,954	9,326	1,193	20,473	19,483	105%
C1b	# of Key Population who received lubricants	3,712	9,198	1,185	14,095	10,243	137%
C2	# of Key Population who were tested for HIV through finger prick	4,112	4,050	526	8,688	19,483	44.50%
C3	# of Key Population who have HIV reactive result through finger prick	19	64	6	89		
C4	# of Key Population who received HIV confirmatory test at health facility	19	63	5	87		
C5	# of Key Population who have HIV positive result (+)	18	63	5	86		
	# of Key Population who have HIV negative result (-)	1	0	0	1		

៤. ២. បុគ្គលិក២៖ ការព្យាបាល ថែទាំ និងការអប់រំអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍


យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងឆ្នាំ ២០១៨ បានបង្ហាញថា មានការកើនឡើងនូវលទ្ធផលនៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួនពី ៧៩% ទៅ៨១% និងអត្រាអ្នកទទួលបានឱសថប្រឆាំងមេរោគអេដស៍ហើយមានបន្ទុកមេរោគអេដស៍ក្នុងឈាមតិច បានកើនពី៦៤% ទៅ៧៩%នៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៨។ បើធៀបនឹងគោលដៅ៩០-៩០-៩០ នៅឆ្នាំ ២០២០ អត្រាអ្នកដឹងថាផ្ទុកមេរោគអេដស៍បានទទួលបានឱសថប្រឆាំងមេរោគអេដស៍បានសម្រេចរហូតដល់៩៩% ក្នុងឆ្នាំ២០១៨ ដែលកើនពី ៧៥% ក្នុងឆ្នាំ២០១៥។

តារាងទី៤: លទ្ធផលសម្រេចបាននៅឆ្នាំ២០១៨ ធៀបនឹងគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០២០




សេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ត្រូវបានបង្កើនជាលំដាប់ ដោយមកដល់ ត្រីមាសទី៣ ឆ្នាំ២០១៩នេះ មានសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន ៦៨ កន្លែង ត្រូវបានដាក់ឱ្យដំណើរការនៅតាមគ្លីនិកជាតិ គ្លីនិកអង្គការក្រៅរដ្ឋាភិបាល មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យខេត្ត និងមន្ទីរថ្នាក់ជាតិ ដោយកើនជាលំដាប់ពីចំនួន ៣២កន្លែងក្នុងឆ្នាំ២០០៥ និង ៥៧កន្លែង ក្នុងឆ្នាំ២០១០។ សេវាថែទាំ និងព្យាបាលទាំងនេះ ដោយបានទទួលអ្នកផ្ទុកមេរោគអេដស៍ ចូលក្នុងសេវាបានចំនួន ៦០.៨៣៦ នាក់ ក្នុងនោះមានមនុស្សពេញវ័យ មានចំនួន ៥៨.២៣៧នាក់ កុមារចំនួន ២.៥៩៩នាក់ (ត្រីមាសទី៣ ឆ្នាំ២០១៩)។

តារាងទី៥: និន្នាការចំនួនទីកន្លែង និងអ្នកផ្ទុកមេរោគអេដស៍ដែលផ្តល់ និងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០០១ ដល់ត្រីមាសទី២ ឆ្នាំ២០១៩




តារាងទី៦: និន្នាការអ្នកផ្ទុកមេរោគអេដស៍កុមារ និងមនុស្សពេញវ័យដែលបានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០១៤ ដល់ត្រីមាសទី៤ ឆ្នាំ២០១៨




កម្មវិធីកាត់បន្ថយចម្លងមេរោគអេដស៍ពីម្តាយទៅកូន បានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលមកទទួលសេវា ពិនិត្យផ្ទៃពោះ នៅតាមសេវាសុខាភិបាលសាធារណៈ បានធ្វើតេស្តរកមេរោគអេដស៍ដើម្បីបានដឹងពីស្ថានភាព មេរោគអេដស៍ និងទទួលបានលទ្ធផលតេស្តឈាម មានការកើនឡើងពី ១៦% នៅឆ្នាំ២០០៧ និងបានកើនឡើងដល់ ៩៧% នៅឆ្នាំ២០១៨ និងបានថយចុះបន្តិចមកវិញនៅត្រឹម៩៥% នៅឆ្នាំ២០១៩។

តារាងទី៧: និន្នាការនៃស្ត្រីពិនិត្យផ្ទៃពោះដឹងពីស្ថានភាពមេរោគអេដស៍បានធ្វើតេស្ត និងទទួល លទ្ធផលពីឆ្នាំ២០០៧-២០១៩



តារាងទី៨: និន្នាការនៃស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ពីឆ្នាំ២០០៧-២០១៩



ស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន កើនឡើងជាលំដាប់ពី ១១% នៅឆ្នាំ២០០៧ ហើយកើនឡើងដល់ ៩៣,៦០% នៅឆ្នាំ២០១៤ និង ៩៣,៧៧% នៅឆ្នាំ២០១៩។

៤. ៣. យុទ្ធសាស្ត្រទី៣: ការបន្ថយផលប៉ះពាល់ និងការរើសអើងនៃមេរោគអេដស៍ និង ជំងឺអេដស៍

- បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយតំណាងខេត្ត ស្តីពីការកាត់បន្ថយការមាក់ងាយ និងរើសអើង ក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅ កម្ពុជា ធ្វើនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានសមាជិកមកពីខេត្តព្រះសីហនុ ខេត្ត បាត់ដំបង ខេត្តសៀមរាប រាជធានីភ្នំពេញ និងអង្គការដៃគូសរុបចំនួន២៨នាក់។
- សិក្ខាសាលាផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវការអង្កេតសន្ទស្សន៍ការមាក់ងាយលើអ្នកផ្ទុកមេរោគ អេដស៍២.០ នៅប្រទេសកម្ពុជានៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះរៀបចំដោយ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អង្គការFHI360, Linkages, Population Council និងCPN+ និងទទួល ការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) PEPFAR និង UNAIDS។
- បានរៀបចំបណ្តុះបណ្តាល ស្តីពីការបង្កបរិយាកាសគាំទ្រ ច្បាប់ និងគោលនយោបាយ ក្នុងការគាំទ្រ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពត និងស្វាយរៀង។

៤.៤. យុទ្ធសាស្ត្រទី៤: ការបង្កើនភាពជាអ្នកដឹកនាំ គ្រប់គ្រង សម្របសម្រួល និងចលនា ប្រតិបត្តិការ

- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពីការចំណាយក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅ ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៦-២០១៧។ ក្នុងនោះកិច្ចប្រជុំនេះ មានបទបង្ហាញ ដែលបាន ពិពណ៌នាពីលំហូរធនធានដែលបានចំណាយក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ពី ប្រភពដើមនៃធនធាន និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំ បានបង្ហាញថាកញ្ចប់ថវិកាមានការថយចុះគួរឱ្យកត់សម្គាល់ ដោយថយចុះពីចំនួន ៥៨,១លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១០ មកត្រឹម៣១,៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ និង៣៤,៥លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។
- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញទៅចូល រួមក្នុងសន្និសីទ ស្តីពីលទ្ធផលវែងអង្គាសថវិកាលើកទី៦ សម្រាប់មូលនិធិសកលនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។ ជាលទ្ធផលចុងក្រោយនៃសន្និសីទនេះ វែងអង្គាសថវិកា (6th Replenishment of GFATM) បានចំនួន ១៤,០២ប៊ីលានដុល្លារសហរដ្ឋអាមេរិក។

- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើជាគណៈអធិបតី បើកសិក្ខាសាលាស្តីពីការដំណែកពិភាក្សាលើកកម្ពស់ក្មេងស្រីដើម្បីអនាគតក្តីស្វាង (Girls Act) ដើម្បីលើកកម្ពស់បំណិនជីវិតក្នុងការការពារការឆ្លងមេរោគអេដស៍ និងការបំពានរាងកាយផ្លូវភេទ។
- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សា ការងារជាមួយតំណាងUNAIDS ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំក្នុងការពន្លឿនការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ របស់ទីក្រុងនៃប្រទេសនិយាយភាសាបារាំង (Fast-track cities) ។



- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ឆាយ ចិន រដ្ឋមន្ត្រីក្រសួងផែនការ បាន អញ្ជើញចុះពិនិត្យមើលការងារ ការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការបញ្ចូល ក្រុមគ្រួសារផ្ទុកមេរោគអេដស៍ ជាគ្រួសារក្រីក្រ ក្នុងឃុំផ្សារ ស្រុកបរិបូណ៌ និង ឃុំក្តុលសែន ជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៤ ជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តប្រឈម មុខខ្ពស់ (សៀមរាប ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ កំពត និងរាជធានីភ្នំពេញ)។

- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំដើម្បីពិនិត្យពិភាក្សាលើផែនការសកម្មភាព និងផែនការថវិកា របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សម្រាប់ឆ្នាំ២០២០។
- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា អធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវការអង្កេតសន្ទស្សន៍ ការមាក់ងាយ លើអ្នកផ្ទុកមេរោគអេដស៍២.០ នៅប្រទេសកម្ពុជា នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះរៀបចំ ដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការFHI360, Linkages, Population Council និង CPN+ ដែលបានទទួលការឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) PEPFAR និង UNAIDS។
- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមបើកកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីរបកគំហើញនៃការវាយតម្លៃអំពីគោលនយោបាយ និងផ្លូវច្បាប់ក្នុងការទទួល បានសេវាសុខភាព សេវាព្យាបាលមេរោគអេដស៍ និងសេវាសង្គមសម្រាប់ក្រុមបុរសស្រឡាញ់ភេទដូច គ្នានៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលរៀបចំដោយអង្គការ KHANA និងអង្គការ UNAIDS ។

- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ចាម ត្បូងឃ្មុំ និងស្វាយរៀង ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តនីមួយៗ ដោយមានអ្នកចូលរួមជាតំណាងពាក់ព័ន្ធមកពីមន្ទីរសុខាភិបាល អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិលចំនួនប្រមាណ១៥០នាក់។
- ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល អង្គការ KHANA អង្គការ HP+ អង្គការ MHC និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើរការរបស់គ្លីនិកឈូកស និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្លឹមភ្នំក្នុងការផ្តល់សេវាដល់អ្នកជំងឺអេដស៍។
- បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចំនួន ១០លើកស្មើនឹង ៨៣% នៃផែនការ។
- បានរៀបចំកិច្ចប្រជុំ ក្រុមការងាររួមរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ (JDG) នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចំនួន ២លើកស្មើនឹង ១០០%។
- បានរៀបចំកិច្ចប្រជុំក្រុមការងារ ស្តីពីការអនុវត្តសំណើសុំដាក់វិធានការសមស្របអនុវត្តលិខិតលេខ ២១៣ ស.ជ.ណ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីការដាក់វិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
- អ.ជ.ប.ជ.អ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១ ប្រចាំឆមាសទី១ឆ្នាំ២០១៩ នៅទីក្រុងកែប ដោយក្នុងកិច្ចប្រជុំនេះក៏បានបង្ហាញពី របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការឆ្លើយតបជាតិទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ។
- អ.ជ.ប.ជ.អ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០១៩ នៅសាលប្រជុំវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំមានគោលបំណង ពិនិត្យបច្ចុប្បន្នភាពនៃស្ថានភាពឆ្លងរាលដាលនៃមេរោគអេដស៍ និងពិនិត្យមើលនូវលទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ដែលសម្រេចបានក្នុងឆមាសទី២ ឆ្នាំ២០១៩ និងបានផ្តល់ជូនបណ្ណសរសើរជូនក្រសួង មន្ទីរ ស្ថាប័ន អង្គការសង្គមស៊ីវិល និងបុគ្គល ដែលបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
- ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាមូលនិធិសកល លើកទី៤២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីតំណាងមកពីតំបន់នានានៅជុំវិញសកលលោក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដែលផ្តោតលើបីភាព ដំណាក់កាលនៃការផ្ទេរការទទួលខុសត្រូវ និងសហហិរញ្ញវត្ថុ (Co-financing) ។

៤. ៥. យុទ្ធសាស្ត្រទី៥៖ ការបង្កើនបរិយាកាសគាំទ្រការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ និងការកិច្ចក្នុងការគាំទ្រការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ដែលបានរៀបចំនៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត ដែលមានអ្នកចូលរួមមកពី PAS, PAO, NGOs, police, OD អ្នកផ្តល់សេវាសុខភាព និងការិយាល័យស្រុកពាក់ព័ន្ធទាំងអស់ប្រមាណ២៥០នាក់។
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារ ស្តីពីទំនាក់ទំនងអំពីហិង្សាយេនឌ័រ មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមប្រឈម នៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីមកពីស្ថាប័នថ្នាក់ជាតិ មន្ទីរនានាក្នុងខេត្តបាត់ដំបង និងអង្គការសង្គមស៊ីវិល ចំនួន៤៣ នាក់។



- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយអង្គការដៃគូក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព ចំណោមបុរសរួមភេទជាមួយបុរស និងស្រីស្រស់ សម្រាប់ការអនុវត្តសកម្មភាពក្នុងឆ្នាំ២០១៩។

- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយអង្គការFHI 360 ក្នុងការរៀបចំសេចក្តីណែនាំ សម្រាប់ផ្តល់សេវាក្នុងការឆ្លើយតបអំពីហិង្សាទាក់ទងនឹងយេនឌ័រ សម្រាប់ប្រជាជនទូទៅ និងក្រុមប្រឈមខ្ពស់ ដោយផ្តោតលើការរួមបញ្ចូលគ្នានៃសេវាមេរោគអេដស៍ និងជំងឺអេដស៍ក្នុងខេត្តបាត់ដំបង ។
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវសិក្ខាសាលានៅខេត្តបាត់ដំបង ស្តីពីការធ្វើសមាហរណកម្ម កម្មវិធីអេដស៍ទៅក្នុងផែនការអភិវឌ្ឍ យុវ សង្កាត់ និងវឌ្ឍនភាពនៃការជ្រើសរើសគ្រួសារ ដែលមានសមាជិកផ្ទុកមេរោគអេដស៍ ដើម្បីទទួលបានប័ណ្ណសមធម៌ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ ប្រធានកម្មវិធីអេដស៍ខេត្ត មេឃុំ ចៅសង្កាត់ មកពីខេត្តក្រុង ចំនួន ៩ ដែលមានសមាជិកសរុបចំនួន ៦០នាក់។
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សហការជាមួយអង្គការ HP+ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សាអំពីច្បាប់ និងបទប្បញ្ញត្តិ នៃការផ្តល់សេវាសុខាភិបាលនៃវិស័យឯកជនឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា។ គោលបំណង គឺពិនិត្យមើលលើរបកគំហើញនៃ

ការសិក្សា និងពិភាក្សាពីឧបសគ្គ និងឱកាសក្នុងការពង្រឹងការចូលរួមពីវិស័យឯកជនក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសក្នុងដំណាក់កាលឈានទៅបញ្ចប់អេដស៍ នៅឆ្នាំ ២០២៥។

៤.៦. យុទ្ធសាស្ត្រទី៦៖ ការតាមដាន និងវាយតម្លៃ

ឆ្លើយតបនឹងយុទ្ធសាស្ត្រនេះ នាយកដ្ឋានផែនការ ត្រួតពិនិត្យ វាយតម្លៃ និងស្រាវជ្រាវ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន៖

- រៀបចំធ្វើទិន្នន័យទាក់ទងនឹងវឌ្ឍនភាពនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆ្នាំ ២០១៨ (GAM 2018 Report) និងទិន្នន័យពាក់កណ្តាលអាណត្តិឆ្នាំ២០១៩ (Mid-2019 Report) ទៅតាមសូចនាករដែលអង្គការសហប្រជាជាតិកំណត់បានទាន់ពេលវេលា។
- បញ្ចប់របាយការណ៍ស្តីពីការអង្កេតការចំណាយថវិកាលើការប្រយុទ្ធនឹងជំងឺអេដស៍លើកទី៦ សម្រាប់ឆ្នាំ២០១៦-២០១៧ (NASA Report, 2016 - 2017)។
- បញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ពហុវិស័យឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ (២០១៩-២០២៣) ដែលមានយុទ្ធសាស្ត្រសំខាន់ៗដូចជា៖
 - បង្ការ ថែទាំ និងគាំទ្រ
 - បញ្ឈប់ការរីករាលដាលជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធ
 - ពង្រីកការគាំពារសង្គម និងបង្កើនបរិយាកាសគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះដើម្បីស្វែងរកសេវាសុខភាព សេវាច្បាប់ និងសេវាសង្គមផ្សេងៗ
 - បង្កើនថវិកាជាតិចំនួន៥០% លើកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងបែងចែកទៅដល់អង្គការសង្គមស៊ីវិល
- បញ្ចប់ការរៀបចំផែនការសកម្មភាពថវិកា របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់ឆ្នាំ ២០២០ សម្រាប់ថវិកាជាតិ។

៥. លទ្ធផលសំខាន់ៗ

នៅក្នុងឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កត់សម្គាល់ឃើញថា ការផ្តល់របាយការណ៍មិនទាន់ពេលវេលា ឬមិនបានឆ្លើមក អ.ជ.ប.ជ.អ បានប៉ះពាល់ខ្លាំងណាស់ទៅដល់ការរៀបចំនូវរបាយការណ៍វឌ្ឍនភាពជាតិ ក្នុងការឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះថានេះជាការបាត់បង់នូវព័ត៌មានដែលតំណាងឱ្យការឆ្លើយតបជាតិទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ក៏ការធ្វើទិន្នន័យមកកាន់អគ្គលេខាធិការដ្ឋានអ.ជ.ប.ជ.អ មានលក្ខណៈល្អប្រសើរជាងមុនទាំងបរិមាណ និងគុណភាព។ ក្នុងនោះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ទិន្នន័យដែលបានបញ្ជូនមក បានចំនួន ២០ក្រសួង (ក្នុងចំណោមក្រសួង-ស្ថាប័នចំនួន ៣៣) និង២៣ រាជធានី-ខេត្ត ចំណែកឯការផ្តល់ទិន្នន័យក្នុងកិច្ចប្រជុំពេញអង្គលើកទី២ បានកើនឡើងរហូតដល់ ២៣ក្រសួង (ក្នុងចំណោមក្រសួង-ស្ថាប័នចំនួន ៣៣) និង ពីររាជធានី-ខេត្ត បានចំនួន ២៥ (ក្នុងចំណោមរាជធានី-ខេត្តចំនួន ២៥)។

ចំពោះសមាជិកអ.ជ.ប.ជ.អ ដែលបានធ្វើទិន្នន័យ ឬរបាយការណ៍មកអ.ជ.ប.ជ.អ នៅមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ គឺនៅមានគម្លាត និងខ្វះសុក្រិតភាពនៃទិន្នន័យ ឬព័ត៌មាន។ ឧទាហរណ៍គម្លាតចំនួនក្រុមគោលដៅ គម្លាតចំនួនសេវាជាដើម។

ដើម្បីជាការលើកទឹកចិត្ត អ.ជ.ប.ជ.អ បានផ្តល់ប័ណ្ណសរសើរដល់រាជធានី-ខេត្ត អង្គការសង្គមស៊ីវិល និងបុគ្គលឆ្នើម ដែលបានអនុវត្តការងារល្អកន្លងមក។

៦. សេចក្តីសន្និដ្ឋាន

- ការអនុវត្តនូវយុទ្ធសាស្ត្រដឹកនាំ និងសម្របសម្រួល សម្រាប់ការឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅតាមផែនការ។
- ការអនុវត្តយុទ្ធសាស្ត្រថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដោយឱសថប្រឆាំងនឹងមេរោគអេដស៍បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ហើយដែលអាចរំពឹងថានឹងសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ខាងមុខ។
- ការអនុវត្តយុទ្ធសាស្ត្រផ្តល់សេវាគាំទ្រសង្គមទៅដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និងជនរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺអេដស៍ គឺបានប្រព្រឹត្តទៅជាប្រចាំ និងមានវិសាលភាពធំជាងមុន។
- ការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍នៅកម្ពុជានៅតែបង្ហាញនូវសញ្ញាវិជ្ជមានក្នុងការឈានទៅបញ្ចប់ការរើសអើងទាំងស្រុង ទៅតាមគោលដៅឆ្នាំ២០២៥ ព្រោះគ្មានរបាយការណ៍ណាមួយស្តីពីការរើសអើង និងដោយឡែកលទ្ធផលសិក្សាពីសន្ទស្សន៍នៃការមាក់ងាយ និងរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ បានបង្ហាញការថយចុះ បើធៀបនឹងការសិក្សាលើកមុន។
- ការអនុវត្តយុទ្ធសាស្ត្របង្ការលើក្រុមគោលដៅដែលប្រឈមខ្ពស់បានប្រព្រឹត្តទៅតាមផែនការ ដោយអាចគ្របដណ្តប់ស្ទើរតែគ្រប់ខេត្តគោលដៅ និងក្រុមគោលដៅទាំងអស់ តាមរយៈកម្មវិធីរបស់មូលនិធិសកលដែលអនុវត្តដោយអង្គការ KHANA អង្គការ RHAC ។ល។
- ទន្ទឹមនឹងរបាយការណ៍ដែលទទួលបានពីសមាជិក អ.ជ.ប.ជ.អ មួយចំនួន ប៉ុន្តែក៏នៅមានសមាជិកនៃអ.ជ.ប.ជ.អ មួយចំនួនតូច មិនបានផ្តល់របាយការណ៍មកអគ្គលេខាធិការដ្ឋានបានទាន់ពេលវេលា ឬមិនគ្រប់ជ្រុងជ្រោយដែរ ដែលអាចប៉ះពាល់ទៅដល់គុណភាពនៃការរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- ជារួម កម្ពុជានៅតែមានលទ្ធភាពក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយអាចទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យបន្តធ្លាក់ចុះជាប្រចាំ ហើយអាចសង្ឃឹមថានឹងសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ខាងមុខ បើទោះបីជាការគាំទ្រថវិកាពីមជ្ឈដ្ឋានខាងក្រៅមានការថយចុះក៏ដោយ។

៧. អនុសាសន៍

១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍ រៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩ - ២០២៣ និងយុទ្ធសាស្ត្រជាតិធានានូវចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. ដាក់ឱ្យអនុវត្តនិយាមប្រតិបត្តិសម្រាប់ការធ្វើសមាហរណកម្ម នូវកម្មវិធីអេដស៍ទៅក្នុងផែនការអភិវឌ្ឍយុវសង្គាត់ និងផែនការវិនិយោគយុវសង្គាត់ ឱ្យស្របតាមកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
៣. គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួងស្ថាប័នរាជធានី-ខេត្ត ត្រូវបន្តធ្វើផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំឆ្នាំ ស្របតាមអាណត្តិរបស់ខ្លួន និងស្របជាមួយផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ដាក់ក្នុងផែនការថវិកាជាតិប្រចាំឆ្នាំ របស់ក្រសួងស្ថាប័នរាជធានី-ខេត្តនីមួយៗ និងស្របតាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ដោយការផ្សារភ្ជាប់ថវិកាទៅនឹងការគ្រប់គ្រងគោលនយោបាយ។
៤. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបន្តនិងពង្រីកវិសាលភាពនៃការផ្តល់ថវិកាគាំទ្រដល់ការអនុវត្តផែនការសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ដែលស្ទើរឡើងដោយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័នរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពក្នុងការអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព។
៥. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយក្រសួងមហាផ្ទៃ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត បង្កើនសកម្មភាពអប់រំការបង្ការការឆ្លងមេរោគអេដស៍ ការជួយស្វែងរកករណីអេដស៍ថ្មី ការបញ្ជូនអ្នកផ្ទុកមេរោគអេដស៍ទៅទទួលសេវាថែទាំព្យាបាល ការសម្របសម្រួលបង្គុបវិយាកាសអំណោយផល ដូចចែងក្នុងគោលនយោបាយភូមិយុំមានសុវត្ថិភាព។
៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងផែនការ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត អង្គការសង្គមស៊ីវិលពាក់ព័ន្ធ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញប្រជាជនក្រុមប្រឈម ត្រូវបន្តសហការរួមគ្នា ពង្រីកការផ្តល់ប័ណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ក្រីក្រ និងប្រជាជនក្រុមប្រឈមតាមរយៈការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
៧. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការប្រយុទ្ធនឹងជំងឺអេដស៍នៅតាមសហគ្រាសគ្រឹះស្ថាននានា ដោយដាក់ឱ្យអនុវត្តតាមប្រកាសលេខ០៨៦ក.ក.ប.វ/ប្រ.ក ចុះថ្ងៃទី០៣ ខែឧសភាឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈកម្មការអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន និងការបង្ការទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការ និងប្រកាសលេខ១៩៤ក.ប/ប្រ.កចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤

ស្តីពីលក្ខខណ្ឌការងារវិធានអនាម័យ និងសន្តិសុខការងារនៃសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវា កម្សាន្ត។

- ៨. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងអប់រំយុវជននិងកីឡា ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត ត្រូវបន្តជំរុញការផ្សព្វផ្សាយ ការអនុវត្តច្បាប់ស្តី ពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងគោល នយោបាយភូមិប្រយុទ្ធនឹងជំងឺអេដស៍ និងអ្នកអនុវត្តច្បាប់។
- ៩. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូ អភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជំរុញការបញ្ចូលសេវាមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុង មូលនិធិសមធម៌ ដើម្បីអ្នកផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាលបានទទួលការទូទាត់ថវិកាលើសេវា ដែលផ្តល់ពីមូលនិធិសមធម៌។
- ១០. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាសិក្សាលទ្ធភាពផ្តល់ការគាំទ្រ សេវាគាំទ្រផ្នែកថែទាំសុខភាព ជូនអ្នកផ្ទុក មេរោគអេដស៍ និងអ្នកជំងឺអេដស៍ ទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម។

ឯកសារយោង:

១. របាយការណ៍វឌ្ឍនភាពនិងសមិទ្ធផលប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២. កំណត់ហេតុកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០១៩។
៣. កំណត់ហេតុកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៩។
៤. របាយការណ៍វឌ្ឍនភាពនិងសមិទ្ធផលរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នរាជធានី - ខេត្ត។
៥. របាយការណ៍សកម្មភាព និងសមិទ្ធផលការងារប្រយុទ្ធនឹងជំងឺអេដស៍ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ធ្វើមកអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៦. សេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៩។
៧. សេចក្តីប្រកាស សជណ លេខ ២១៣ ស្តីពីការដាក់វិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រី